

ពិធីការសម្រាប់ភោជនីយដ្ឋាន កន្លែងបិតស្រាបៀរ និងកន្លែងធ្វើស្រា៖ ឧបសម្ព័ន្ធ I

បច្ចុប្បន្នភាពថ្មីៗ៖ (ការផ្លាស់ប្តូរត្រូវបានរំលេចដោយពណ៌លឿង)

12/11/20:

- កន្លែងអង្គុយខាងក្រៅអគារបណ្តោះអាសន្ននៅតាមភោជនីយដ្ឋាន កន្លែងបិតស្រាបៀរ និងកន្លែងធ្វើស្រា ត្រូវបានបិទទ្វារសម្រាប់សាធារណៈជន។
- បុគ្គលិកត្រូវតែពាក់ម៉ាស់មុខនៅគ្រប់ពេលវេលា លើកលែងតែពេលបរិភោគ ឬផឹក។ បុគ្គលិកអាចបរិភោគ ឬផឹកក្នុងអំឡុងម៉ោងសម្រាក និងនៅកន្លែងសម្រាកដែលបានកំណត់ប៉ុណ្ណោះ យកល្អនៅខាងក្រៅអគារ។ នៅពេលបរិភោគ ឬផឹក បុគ្គលិកត្រូវតែរក្សាកំលាតរាងកាយ 6 ហ្វីតពីគ្នា។

11/25/20: ភោជនីយដ្ឋាន កន្លែងបិតស្រាបៀរ និងកន្លែងធ្វើស្រាអាចផ្តល់ជូនម្ហូបអាហារ និងភេសជ្ជៈតាមរយៈការយកទៅបរិភោគខាងក្រៅ ការបើកចូល ឬការដឹកជញ្ជូនតែប៉ុណ្ណោះ។ កន្លែងធ្វើស្រា និងកន្លែងបិតស្រាបៀរ អាចបន្តប្រតិបត្តិការលក់រាយបាន។ ការដាក់កម្រិតទាំងនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 25 ខែវិច្ឆិកា - រហូតដល់មានការជូនដំណឹងសារជាថ្មី។

11/10/20: បុគ្គលិកត្រូវបានចុះឈ្មោះ និងគាំទ្រជាអ្នកអប់រំមិត្ត ដែលអនុវត្តការបង្រៀនអំពីការរក្សាកំលាតរាងកាយ និងគ្រប់គ្រងការឆ្លងជំងឺ។

ដោយសារការរីករាលដាលដែលបន្តកើនឡើងនៃមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) អត្រាករណី និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើងយ៉ាងឆាប់រហ័ស និងភាពចាំបាច់ក្នុងការការពារសមាជិក ដែលងាយរងគ្រោះបំផុតក្នុងសហគមន៍របស់យើង ពិធីការនេះត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីដាក់កម្រិតលើភោជនីយដ្ឋាន និងទីកន្លែងលក់ម្ហូបអាហារផ្សេងៗទៀត ឲ្យផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈតាមរយៈការដឹកជញ្ជូន ការបើកចូល ឬការយកទៅបរិភោគខាងក្រៅតែប៉ុណ្ណោះ។ **ការបម្រើជូនម្ហូបអាហារ ភេសជ្ជៈ និង/ឬគ្រឿងស្រវឹងទាំងឡាយ ដែលមានអតិថិជនអង្គុយ ឬស្ថិតនៅក្នុងឬខាងក្រៅអគារ ដើម្បីទទួលបានម្ហូបអាហារឬភេសជ្ជៈ ត្រូវបានហាមឃាត់។ កន្លែងអង្គុយខាងក្រៅអគារបណ្តោះអាសន្នទាំងអស់នៅតាមភោជនីយដ្ឋាន កន្លែងបិតស្រាបៀរ និងកន្លែងធ្វើស្រា ត្រូវបានបិទទ្វារសម្រាប់សាធារណៈជន។** ស្ថាប័នសាធារណៈ មិនគួរដាក់គុ និងកៅអីបណ្តោះអាសន្ននៅតាមទីកន្លែង ឬក៏បន់ដែលនឹងបង្កភាពងាយស្រួល ឬលើកទឹកចិត្តឲ្យមានការបរិភោគអាហារនៅខាងក្រៅអគារ ក្នុងចំណោមមនុស្សដែលមិនមែនជាសមាជិកគ្រួសារឡើយ ព្រោះវាបង្កឲ្យមានហានិភ័យ (risk) **ស្រដៀងគ្នា** នឹងការបរិភោគអាហារខាងក្រៅអគារនៅតាមភោជនីយដ្ឋាន។ បន្ថែមលើលក្ខខណ្ឌទៅលើភោជនីយដ្ឋាន កន្លែងបិតស្រា និង កន្លែងធ្វើស្រា ដែលបានដាក់ចុះដោយមន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ភោជនីយដ្ឋាន កន្លែងបិតស្រាបៀរ និងកន្លែងធ្វើស្រាក៏ត្រូវតែគោរពតាមពិធីការស្តីពីសុវត្ថិភាព និងការគ្រប់គ្រងការឆ្លងជំងឺទាំងនេះផងដែរ។

កន្លែងធ្វើស្រាដែលផលិតស្រាផ្ទាល់ខ្លួន ហើយមានទីកន្លែងដាច់ដោយឡែកសម្រាប់ភ្ញាក់ភ្ញាក់ ដែលត្រូវបានលើកលែងពីនិយមន័យនៃទីកន្លែងចំណីអាហារ ដោយច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពរបស់រដ្ឋ California ផ្នែក 113789(c)(5) និងមិនតម្រូវឲ្យមានលិខិតអនុញ្ញាតសុខភាព ដើម្បីធ្វើប្រតិបត្តិការ អាចបើកដំណើរការសម្រាប់ការលក់រាយ និងត្រូវតែអនុលោមតាមសេចក្តីបង្គាប់ស្តីពីសុវត្ថិភាពបុគ្គលិក និងការគ្រប់គ្រងការឆ្លងជំងឺក្នុងពិធីការនេះ ព្រមទាំងពិធីការសម្រាប់ការបើកអាជីវកម្មលក់រាយ សម្រាប់ការទិញទំនិញដោយផ្ទាល់ (ឧបសម្ព័ន្ធ B.)។

ទីកន្លែង ដែលមិនត្រូវបានអនុញ្ញាត ដោយអនុលោមតាមសេចក្តីបង្គាប់សុខភាព និងពិធីការនេះដើម្បីបើកឡើងវិញតម្រូវឲ្យបន្តបិទ។

ពិធីការនេះមិនមែនសម្រាប់ការប្រគុំតម្រូវ ការសម្តែង ឬទីកន្លែងកម្សាន្ត ដែលមានទីកន្លែងម្ហូបអាហារនៅនឹងកន្លែងនោះទេ។ ទីកន្លែងម្ហូបអាហារទាំងនេះ គឺត្រូវបន្តបិទទ្វារដដែលរហូតទាល់តែត្រូវបានអនុញ្ញាតឲ្យបន្តប្រតិបត្តិការដែលមានការកែប្រែខ្លះ ឬប្រតិបត្តិការពេញលេញតាមរយៈសេចក្តីបង្គាប់បើកដំណើរការឡើងវិញជាក់លាក់។

ពិធីការនេះមិនមែនសម្រាប់អ្នកលក់ម្ហូបអាហារ (ដូចជាឡានលក់អាហារ រទេះរុញលក់អាហារ) នោះទេ។ សូមមើល
ការណែនាំសម្រាប់អ្នកលក់ម្ហូបអាហារតាមផ្លូវ (Guidance for Food Street Vendors) សម្រាប់សេចក្តីបង្គាប់ដែលអនុវត្ត
ចំពោះទីកន្លែងលក់ម្ហូបអាហារទាំងនេះ។

សូមកត់សម្គាល់៖ ឯកសារនេះអាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាព នៅពេលដែលមានព័ត៌មាន និងធនធានបន្ថែម
ដូច្នេះសូមប្រាកដថាបាន ពិនិត្យមើលគេហទំព័រ LA County <http://www.ph.lacounty.gov/media/Coronavirus/>
ជាប្រចាំសម្រាប់បច្ចុប្បន្នភាពផ្សេងៗទៅលើឯកសារនេះ និងការណែនាំដែលទាក់ទង។

បញ្ជីក្រុមពិនិត្យនេះគ្របដណ្តប់៖

- (1) គោលការណ៍ និងការអនុវត្តនៅកន្លែងធ្វើការ ដើម្បីការពារសុខភាពបុគ្គលិក
- (2) វិធានការណ៍ដើម្បីធានាបាននូវការរក្សាគុណភាពកាយ
- (3) វិធានការណ៍ដើម្បីធានាបាននូវការគ្រប់គ្រងការឆ្លងជំងឺ
- (4) ការទំនាក់ទំនងជាមួយបុគ្គលិក និងសាធារណៈជន
- (5) វិធានការណ៍ដើម្បីធានាបាននូវការប្រើប្រាស់សេវាកម្មសំខាន់ៗដោយស្មើភាព។

ចំណុចសំខាន់ៗទាំងប្រាំនេះត្រូវតែបានដោះស្រាយ នៅពេលដែលទីកន្លែងរបស់អ្នកបង្កើតពិធីការបើកឡើងវិញណាមួយ។

**ភោជនីយដ្ឋាន កន្លែងបិតស្រាបៀរ និងកន្លែងធ្វើស្រាទាំងអស់ដែលត្រូវបានគ្របដណ្តប់ដោយពិធីការនេះ ត្រូវតែអនុវត្ត
វិធានការណ៍ជាធរមានទាំងអស់ ដែលមានរាយនៅខាងក្រោម និងត្រូវត្រៀមខ្លួនដើម្បីពន្យល់ពីមូលហេតុនៃ
វិធានការណ៍ណាមួយ ដែលមិនត្រូវបានអនុវត្ត ដោយសារភាពមិនសមស្របក្នុងការអនុវត្តបានសម្រាប់អាជីវកម្មនេះ។**

ឈ្មោះអាជីវកម្ម៖

អាសយដ្ឋានទីកន្លែង៖

ចំនួនមនុស្សអតិបរមាពីមុន៖

កាលបរិច្ឆេទចុះផ្សាយ៖

**A. គោលការណ៍ និងការអនុវត្តនៅកន្លែងធ្វើការ ដើម្បីការពារសុខភាពបុគ្គលិក (គូសផឹកទាំងអស់ដែល
អនុវត្តសម្រាប់ទីកន្លែង)**

- មនុស្សគ្រប់គ្នាដែលអាចបំពេញកិច្ចការរបស់ខ្លួនពីផ្ទះ ត្រូវបានណែនាំឱ្យធ្វើដូច្នោះ។
- បុគ្គលិកងាយរងគ្រោះ (អ្នកដែលមានអាយុលើស 65 ឆ្នាំ ឬអ្នកដែលមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាព
ប្រចាំកាយ) ត្រូវបានកំណត់ការងារដែលអាចធ្វើការពីផ្ទះគ្រប់ពេលដែលអាចធ្វើបាន និងក្តួរពិភាក្សា
អំពីក្តីកង្វល់នានាជាមួយអ្នកផ្តល់សេវាសុខភាព ឬសេវាកម្មសុខភាពការងាររបស់ខ្លួន ដើម្បីធ្វើការសម្រេចចិត្ត
បានសមស្រប អំពីការត្រឡប់ទៅកន្លែងធ្វើការវិញ។
- បុគ្គលិកទាំងអស់ត្រូវបានប្រាប់ថា កុំមកធ្វើការបើសិនជាឈឺ ឬបើសិនជាពួកគេបានប៉ះពាល់ជាមួយបុគ្គលដែល
មានជំងឺ COVID-19។
- បុគ្គលិកបានទទួលព័ត៌មានអំពីអត្ថប្រយោជន៍នៃការឈប់សម្រាកដែលឧបត្ថម្ភដោយនិយោជក ឬរដ្ឋាភិបាលដែល
បុគ្គលិកអាចនឹងមានសិទ្ធិទទួល ដែលនឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលផ្នែកហិរញ្ញវត្ថុក្នុងការស្នាក់នៅផ្ទះ។
សូមមើលព័ត៌មានបន្ថែមស្តីពី [កម្មវិធីរដ្ឋាភិបាលដែលគាំទ្រការសុំច្បាប់ឈប់សម្រាកឈឺ និងសំណងបុគ្គលិក
សម្រាប់ជំងឺ COVID-19](#) ដោយរាប់បញ្ចូលទាំងសិទ្ធិសុំច្បាប់ឈប់សម្រាកឈឺរបស់បុគ្គលិកក្រោម

ច្បាប់ស្តីពីការឆ្លើយតបនឹងមេរោគកូរ៉ូណាដោយយកគ្រួសារជាអាទិភាព (Families First Coronavirus Response Act) និងសិទ្ធិរបស់បុគ្គលិកដើម្បីទទួលបានអត្ថប្រយោជន៍សំណងបុគ្គលិក និងការសន្និដ្ឋាននៃភាពទាក់ទងនឹងការងាររបស់ជំងឺ COVID-19 ដោយអនុលោមតាម បទបញ្ជាប្រតិបត្តិលេខ N-62-20 របស់អភិបាលរដ្ឋ។

- ❑ បន្ទាប់ពីទទួលបានព័ត៌មានថាមានបុគ្គលិកម្នាក់ ឬច្រើននាក់ធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញាដែលដូចគ្នាជាមួយជំងឺ COVID-19 (ករណី) និយោជកមានកម្រោង ឬពិធីការដើម្បីឱ្យករណីទាំងនោះដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅផ្ទះ និងតម្រូវឱ្យដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ សម្រាប់បុគ្គលិកដែលមានការប៉ះពាល់ជាមួយករណីនៅកន្លែងធ្វើការ។ កម្រោងរបស់និយោជកគួរតែពិចារណាពីពិធីការ សម្រាប់បុគ្គលិកដែលបាននៅដាច់ពីគេទាំងអស់ ដើម្បីអាចទទួលបាន ឬធ្វើតេស្តរកជំងឺ COVID-19 ដើម្បីកំណត់ថាតើមានការប៉ះពាល់នៅកន្លែងធ្វើការបន្ថែមទៀត ឬទេ ដែលអាចតម្រូវឱ្យមានវិធានការណ៍គ្រប់គ្រងជំងឺ COVID-19 បន្ថែម។
- ❑ នៅក្នុងករណីដែលម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង ឬប្រតិបត្តិករដឹងថាមានករណីជំងឺ COVID-19 ចំនួនបី (3) ឬច្រើនជាងនេះ នៅកន្លែងធ្វើការក្នុងរយៈពេល 14 ថ្ងៃ នោះនិយោជកត្រូវតែរាយការណ៍ពីការផ្ទុះជំងឺនេះ ទៅនាយកដ្ឋានសុខភាពសាធារណៈតាមរយៈលេខ (888) 397-3993 ឬ (213) 240-7821។ បើសិនជាចង្កោមត្រូវបាន រកឃើញនៅកន្លែងធ្វើការ នាយកដ្ឋានសុខភាពសាធារណៈ នឹងចាប់ផ្តើមការឆ្លើយតបចំពោះការឆ្លងជាចង្កោម ដែលរួមមានដូចជាការផ្តល់ការណែនាំ និងអនុសាសន៍អំពីការគ្រប់គ្រងការឆ្លងជំងឺ ជំនួយការបច្ចេកទេស និងវិធានការណ៍គ្រប់គ្រង ដែលជាក់លាក់សម្រាប់ទីកន្លែង។ អ្នកគ្រប់គ្រងករណីសុខភាពសាធារណៈ នឹង ត្រូវបានចាត់តាំងដើម្បីធ្វើការស៊ើបអង្កេតការឆ្លងជាចង្កោម ដើម្បីដឹកនាំការឆ្លើយតបនៅទីកន្លែង។ នាយកដ្ឋានសុខភាពសាធារណៈ នឹងត្រូវការការសហការភ្លាមៗពីទីកន្លែង ដើម្បីកំណត់ថាតើចង្កោមករណីនេះ បង្កើតជាការផ្ទុះជំងឺ COVID-19 ឬទេ។
- ❑ ការត្រួតពិនិត្យបុគ្គលិក ត្រូវបានធ្វើឡើង មុនពេលបុគ្គលិកអាចចូលក្នុងកន្លែងធ្វើការ។ ការពិនិត្យត្រូវតែរាប់បញ្ចូល ការពិនិត្យពាក់ព័ន្ធនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម និងគ្រុនក្តៅឬគ្រុនរងា និងថាតើបុគ្គលនោះ កំពុងស្ថិតក្រោមសេចក្តីបង្គាប់ឱ្យនៅដាច់ដោយឡែក និងឱ្យនៅដាច់ពីគេនាពេលបច្ចុប្បន្នឬទេ។ ការពិនិត្យទាំងនេះ អាចត្រូវបានធ្វើឡើងពីចម្ងាយ ឬដោយផ្ទាល់បន្ទាប់ពីបុគ្គលិកមកដល់។ ការពិនិត្យសិក្សាភាព ក៏គួរតែធ្វើឡើងនៅកន្លែងធ្វើការផងដែរ បើសិនជាអាចធ្វើបាន។
- ❑ បុគ្គលិកដែលមានការប៉ះពាល់ជាមួយអ្នកដទៃបានទទួលរបាំងមុខសមស្របដែលគ្របច្រមុះ និងមាត់ដោយឥតគិត ថ្លៃ។ បុគ្គលិកត្រូវពាក់របាំងមុខគ្រប់ពេលវេលា ក្នុងអំឡុងថ្ងៃធ្វើការ នៅពេលប៉ះពាល់ ឬទំនងជាប៉ះពាល់ជាមួយ អ្នកដទៃ។ បុគ្គលិកដែលត្រូវបានណែនាំដោយអ្នកផ្តល់សេវាវេជ្ជសាស្ត្ររបស់ខ្លួនថាពួកគេមិនគួរពាក់របាំងមុខ គួរពាក់សន្ទះរបាំងមុខដែលមានក្រណាត់គ្របនៅតែមខាងក្រោម ដើម្បីអនុលោមតាមបទបញ្ជារបស់រដ្ឋ ដរាបណា លក្ខខណ្ឌសុខភាពរបស់ពួកគេអនុញ្ញាត។ យកល្អគួរប្រើក្រណាត់គ្របដែលមានទម្រង់រឹតតឹងនៅខាងក្រោមចង្កា។ ម៉ាស់ដែលមានវ៉ាល់តែមួយផ្លូវគឺមិនគួរប្រើឡើយ។ បុគ្គលិកមិនចាំបាច់ពាក់ក្រណាត់របាំងមុខពេលនៅម្នាក់ឯង នៅក្នុងការិយាល័យឯកជន ឬបន្ទប់តូចដែលមានរបាំងការពារខ្ពស់ជាងកម្ពស់បុគ្គលិកនៅពេលឈរនោះទេ។
- ❑ ដោយអនុលោមតាមសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលដើម្បីគ្រប់គ្រងជំងឺ COVID-19៖ ការឆ្លើយតបនឹង ការកើនឡើងខ្លាំងលំដាប់ថ្នាក់ទី 1 បានចេញនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2020 បុគ្គលិក និងមនុស្សទាំងអស់ ដែលទាក់ទងអាជីវកម្មទាំងអស់ ត្រូវតែពាក់របាំងមុខនៅគ្រប់ពេលវេលា។
- ❑ បុគ្គលិកត្រូវបានណែនាំអំពីការប្រើប្រាស់របាំងមុខបានត្រឹមត្រូវ ដោយរាប់បញ្ចូលទាំងការចាំបាច់ក្នុងការបោកគក់ ឬផ្លាស់ប្តូររបាំងមុខរបស់ពួកគេប្រចាំថ្ងៃ។
- ❑ ដើម្បីប្រាកដថាម៉ាស់ត្រូវបានពាក់យ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវ បុគ្គលិកត្រូវបានរារាំងមិនឱ្យបរិភោគ ឬផឹក លើកលែងតែក្នុងអំឡុងពេលសម្រាករបស់ពួកគេ នៅពេលដែលពួកគេអាចដោះម៉ាស់របស់ខ្លួន និងរក្សាកំលាត រាងកាយពីអ្នកដទៃបានដោយសុវត្ថិភាព។ នៅគ្រប់ពេលវេលាទាំងអស់នៅពេលបរិភោគ ឬផឹក បុគ្គលិកត្រូវតែ រក្សាកំលាតយ៉ាងតិច 6 ហ្វីតពីអ្នកដទៃ។ នៅពេលបរិភោគ ឬផឹក គួរធ្វើដូច្នោះនៅខាងក្រៅអគារ និង ឆ្ងាយពីអ្នកដទៃ។
- ❑ ចំនួនមនុស្សត្រូវបានកាត់បន្ថយ ហើយកំលាតរាងបុគ្គលិក ត្រូវបានបង្កើនជាអតិបរមានៅក្នុងបន្ទប់ ឬកន្លែងនានា ដែលបុគ្គលិកប្រើសម្រាប់បរិភោគអាហារនិង/ឬសម្រាក។ ចំណុចនេះត្រូវបានសម្រេចដោយ៖

- កំណត់ចំនួនមនុស្សអតិបរមា ដែលអនុញ្ញាតឱ្យមានការរក្សាគម្លាតយ៉ាងតិចប្រាំមួយហ្វីត រវាងបុគ្គល នៅក្នុងបន្ទប់ ឬកន្លែងដែលប្រើសម្រាប់ការសម្រាក
- ឆ្លាស់ម៉ោងសម្រាក ឬម៉ោងបរិភោគអាហារ ដើម្បីកាត់បន្ថយចំនួនមនុស្សនៅក្នុងបន្ទប់ ឬទីកន្លែង ដែលប្រើសម្រាប់ការបរិភោគអាហារ និងសម្រាក និង
- ដាក់គុណភាពពីគ្នាប្រាំមួយហ្វីត និងធានាបាននូវគម្លាតប្រាំមួយហ្វីតរវាងកន្លែងអង្គុយ ដោយដកកៅអី ឬបិទបង់ស្តិកលើកៅអី ដើម្បីកាត់បន្ថយចំនួនមនុស្ស ដាក់គ្រឿងសម្គាល់លើកម្រាលឥដ្ឋ ដើម្បីធានាបាន នូវការរក្សាគម្លាតរាងកាយ និងរៀបចំកន្លែងអង្គុយ តាមរបៀបដែលអាចកាត់បន្ថយការប៉ះពាល់ ទល់មុខគ្នា។ ការប្រើប្រាស់របាំងខណ្ឌចែក ត្រូវបានលើកទឹកចិត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ប៉ុន្តែមិនគួរចាត់ទុកថា ជាវិធីជំនួសឱ្យការកាត់បន្ថយចំនួនមនុស្ស និងការរក្សាគម្លាតរាងកាយឡើយ។

- សន្ទុះបាំងមុខ គឺត្រូវប្រើ សម្អាតនិងសម្លាប់មេរោគ ទៅតាមការណែនាំរបស់ក្រុមហ៊ុនផលិត។
- បុគ្គលិកត្រូវបានណែនាំឱ្យប្រាកដថា ការអនុវត្តអនាម័យដៃ ដែលរួមមាន ការលាងដៃញឹកញាប់ ការប្រើប្រាស់ ទឹកអនាម័យលាងដៃ និងការប្រើប្រាស់ស្រោមដៃបានសមស្រប ត្រូវបានគោរពតាម។
- បុគ្គលិកត្រូវបានអនុញ្ញាតអោយមានពេលវេលាដើម្បីលាងដៃរបស់ខ្លួនឱ្យបានញឹកញាប់។
- បុគ្គលិកត្រូវបានលើកឱ្យខ្ចប់មាត់ពេលក្អក និងកណ្តាលដោយប្រើក្រដាសជូតមាត់។ ក្រដាសជូតមាត់ដែលបានប្រើរួច គួរបោះចោលក្នុងធុងសម្រាម និងលាងដៃភ្លាមៗជាមួយសាប៊ូនិងទឹកក្តៅអ៊ុនឡាយៈពេលយ៉ាងតិច 20 វិនាទី។
- បុគ្គលិក អ្នកលក់ និងបុគ្គលិកដឹកជញ្ជូនទាំងអស់ ទទួលបានការណែនាំទាក់ទងនឹងការរក្សាគម្លាតរាងកាយ និង ការប្រើប្រាស់របាំងមុខ ពេលនៅជិតអ្នកដទៃ។
- បុគ្គលិកត្រូវបានចុះឈ្មោះ និងគាំទ្រជាអ្នកអប់រំមិត្ត ដែលអនុវត្តការបង្រៀនអំពីការរក្សាគម្លាតរាងកាយ និង គ្រប់គ្រងការឆ្លងជំងឺ។
- ការសម្រាកត្រូវបានកំណត់ដាច់ៗពីគ្នា ដោយគោរពតាមបទប្បញ្ញត្តិស្តីពីប្រាក់ឈ្នួល និងម៉ោងធ្វើការ ដើម្បីប្រាកដថា បុគ្គលិកអាចរក្សាគម្លាតប្រាំមួយ (6) ហ្វីតពីគ្នា នៅក្នុងបន្ទប់សម្រាកនៅគ្រប់ពេលវេលា។
- បន្ទប់សម្រាក បន្ទប់ទឹក និងទីកន្លែងទូទៅផ្សេងទៀត ត្រូវបានសម្លាប់មេរោគ ជារៀងរាល់ម៉ោងទៅតាមកាលវិភាគ ដូចខាងក្រោម៖
 - បន្ទប់សម្រាក _____
 - បន្ទប់ទឹក _____
 - ផ្សេងទៀត _____

សារធាតុសម្លាប់មេរោគ និងការផ្គត់ផ្គង់ដែលពាក់ព័ន្ធ គឺមានសម្រាប់បុគ្គលិកនៅទីតាំងដូចខាងក្រោម៖

ទឹកអនាម័យលាងដៃដែលមានប្រសិទ្ធភាពប្រឆាំងជំងឺ COVID-19 គឺមានសម្រាប់បុគ្គលិកទាំងអស់ នៅទីតាំងដូចខាងក្រោម៖

ច្បាប់ចម្លងនៃពិធីការនេះត្រូវបានចែកចាយទៅបុគ្គលិកទាំងអស់។

ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

B. វិធានការណ៍ដើម្បីធានាបាននូវការរក្សាគម្លាតរាងកាយ

បើសិនជាអាចធ្វើបាន បុគ្គលិកម្នាក់ដែលពាក់ក្រណាត់បាំងមុខ ត្រូវបានដាក់ឱ្យប្រចាំការនៅជិតទ្វារ ប៉ុន្តែមាន គម្លាតយ៉ាងតិច 6 ហ្វីតពីអតិថិជនដែលជិតបំផុត ដើម្បីត្រួតពិនិត្យថាការរក្សាគម្លាតរាងកាយត្រូវបាន

អនុវត្តតាម

- ❑ វិធានការណ៍ដើម្បីធានាបាននូវការរក្សាគុណភាពរាងកាយ ត្រូវបានអនុវត្តតាមនៅទីកន្លែងដែលអភិថិជន ឬបុគ្គលិក តម្រង់ជួរ។ នេះរួមមានដូចជាកន្លែងកិតលុយ កន្លែងលក់ម្ហូបចម្អិនស្រាប់និងជួរ បន្ទប់ទឹក រាងកាយ ជណ្តើរយន្តប្រអប់ កន្លែងទទួលភ្ញៀវ និងកន្លែងរង់ចាំ កន្លែងចុះនិងទៅយកវេយន្ត និងទីកន្លែងផ្សេងទៀតដែល អភិថិជនប្រមូលផ្តុំ។
 - បិទបង់ស្តីក ឬគ្រឿងសម្គាល់ផ្សេងទៀតនៅចន្លោះ 6 ហ្វីតនៅគ្រប់ទីកន្លែងដែលសាធារណៈជនអាចបង្កើត ជាជួរ ឬឈរ។
 - បើសិនជាអាចធ្វើបាន បង្កើតជួរក្នុងអគារ និងជួរដើរកាត់មានទិសដៅសម្រាប់ចរាចរណ៍ឡើងដើម ដើម្បីចៀសវាងបុគ្គលិក និងអភិថិជនដើរកាត់គ្នា។
- ❑ ទីកន្លែងម្ហូបអាហារដែលផ្តល់ជម្រើសមកយក ឬការដឹកជញ្ជូនម្ហូបអាហារ ត្រូវប្រាកដថាការអនុវត្តរក្សាគុណភាព រាងកាយ ត្រូវបានអនុវត្តសម្រាប់អភិថិជនដែលតម្រង់ជួរ នៅពេលធ្វើការបញ្ជាទិញ ឬក្នុងអំឡុងពេលទៅយក។
- ❑ បង់អង្គុយខាងក្រៅអគារនៅនឹងកន្លែងត្រូវបានបិទ។
 - បញ្ជូនប្រើប្រាស់ដែលត្រូវបានប្រើក្នុងគោលបំណងរៀបចំ ឬបម្រើជូនភេសជ្ជៈគ្រឿងស្រវឹង ត្រូវបានបិទសម្រាប់ ការបម្រើសេវាម្ហូប និងភេសជ្ជៈនៅបញ្ជូននោះ។
 - ការបម្រើជូនម្ហូបអាហារ ភេសជ្ជៈ និង/ឬគ្រឿងស្រវឹងខាងក្នុងអគារទាំងឡាយ ដែលមានអភិថិជន អង្គុយនៅខាងក្នុងអគារ ឬខាងក្រៅអគារដើម្បីទទួលទានម្ហូបអាហារ ភេសជ្ជៈ ឬគ្រឿងស្រវឹង ត្រូវបានហាមឃាត់។
 - ការអង្គុយនៅនឹងកន្លែងនៅក្នុងអគារខាងក្នុង ឬខាងក្រៅអគារ ត្រូវបានហាមឃាត់។
 - ប្រតិបត្តិការកម្សាន្តត្រូវបានហាមឃាត់។ នេះរាប់បញ្ចូល តែមិនដាក់កម្រិតចំពោះការចាក់តន្ត្រីឌីជីថល (Disk Jockey) តន្ត្រីផ្ទាល់ និងការកម្សាន្ត។ កែវសម្រួលកម្រិតសំឡេងតន្ត្រី ដើម្បីឲ្យបុគ្គលិកអាចរក្សាគុណភាព អភិថិជនដើម្បីស្តាប់ការបញ្ជាទិញ។
 - ភោជនីយដ្ឋានមិនអាចធ្វើពិធីទទួលភ្ញៀវ ពិធីជប់លៀង ឬការប្រមូលផ្តុំផ្សេងទៀតឡើយ។
- ❑ ភោជនីយដ្ឋានអាចបន្តបើកដំណើរការ សម្រាប់ប្រតិបត្តិការដឹកជញ្ជូន ការយកទៅបរិភោគខាងក្រៅ និងប្រតិបត្តិការបើកចូល។
- ❑ នៅពេលអាចធ្វើបាន ដំណោះស្រាយបច្ចេកវិទ្យាត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយការប្រាស្រ័យទាក់ទង រវាងមនុស្សនឹងមនុស្ស ការបញ្ជាទិញតាមឧបករណ៍ចល័ត ម៉ឺនុយក្នុងថេប៊ីត ជម្រើសទូទាត់ប្រាក់ដោយមិនបាច់បះ។
- ❑ រៀបចំការប្រាស្រ័យទាក់ទងរវាងអភិថិជន អ្នកបើកបរវេយន្តដឹកជញ្ជូន និងបុគ្គលិកដើម្បីអនុញ្ញាតឲ្យមាន ការរក្សាគុណភាពរាងកាយ។
 - កម្រាលឥដ្ឋនៅខាងក្នុង និងខាងក្រៅភោជនីយដ្ឋាននៅក្នុងទីកន្លែងដែលអភិថិជន អ្នកបើកបរ ការដឹកជញ្ជូន ឬអ្នកដទៃទៀតអាចរង់ចាំ ត្រូវបានគូសសម្គាល់ដើម្បីអនុញ្ញាតឲ្យមាន និងអនុវត្ត ការរក្សាគុណភាពរាងកាយ។
 - ប្រើប្រាស់ដំណើរការដែលមិនមានការប៉ះ សម្រាប់ការទៅយកទំនិញ និងការដឹកជញ្ជូន ក៏ដូចជា ប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត សម្រាប់ការប្រាស្រ័យទាក់ទងគ្នារបស់ភ្ញៀវត្រូវបានអនុវត្ត នៅពេលដែលអាចធ្វើបាន។
 - ការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលិក និងអភិថិជនត្រូវបានដាក់កម្រិតត្រឹមប្រាំនាទីជាអតិបរមា នៅពេលដែលអាចធ្វើបាន។
- ❑ បើសិនជាអាជីវកម្មមានសមត្ថភាព និងជ្រើសរើសផ្តល់ការបញ្ជាទិញនៅនឹងកន្លែង អភិថិជនគួរតែទទួលបានម៉ឺនុយ (បានបិទផ្សាយ ឬក្រដាសចែកសម្រាប់ប្រើតែម្តង) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការបញ្ជាទិញ ហើយ ការបញ្ជាទិញទំនិញ ត្រូវបានប្រមូល រេចខ្ចប់ និងយកដោយអភិថិជនឲ្យបានឆាប់បំផុត។ អភិថិជនគួរទទួលបាន ការជូនដំណឹងស្តីពីពេលវេលាមកយកដោយប្រហាក់ប្រហែល។ អភិថិជនដែលរង់ចាំទំនិញ មិនអាចប្រមូលផ្តុំ នៅក្នុងអាជីវកម្មបានទេ។ ពួកគេគួរតែស្ថិតនៅក្នុងរថយន្តរបស់ខ្លួន ឬក្រឡប់មកវិញនៅម៉ោងដែលសមស្របដើម្បី

ទទួលយកការបញ្ជាទិញរបស់ខ្លួន។

- ❑ ដាក់កម្រិតការប៉ះពាល់រាងបុគ្គលិក និងអតិថិជន។
 - ដំឡើងរបាំងផ្ទាល់ដូចជាការបំបែក ឬកញ្ចក់ plexiglass នៅកន្លែងចុះឈ្មោះ កន្លែងអ្នកទទួលភ្ញៀវឈរ បញ្ជាក់ម៉ុង ។ល។ នៅទីកន្លែងដែលពិបាកក្នុងការរក្សាគម្លាតរាងកាយប្រាំមួយហ្វីត។
- ❑ រារាំងបុគ្គលិក និងអតិថិជនកុំឲ្យប្រមូលផ្តុំនៅទីកន្លែងដែលមានចរាចរណ៍ច្រើន ដូចជាបន្ទប់ទឹក ផ្លូវដើរក្នុងអគារ តំបន់បារ កន្លែងកក់ទុកមុន និងឧបករណ៍អានកាតឥណទាន ។ល។
 - តម្រូវឲ្យបុគ្គលិកចៀសវាងការចាប់ដៃ និងទម្រង់នៃការស្វាគមន៍ស្រដៀងគ្នា ដែលល្មើសក្នុងការរក្សាគម្លាត រាងកាយ។
- ❑ ប្រើប្រាស់របាំង ឬបង្កើនគម្លាតរាងកាយ/កៅអី ដើម្បីបំបែកបុគ្គលិកនៅក្នុងបន្ទប់សម្រាករបស់បុគ្គលិក។ នៅពេល ដែលអាចធ្វើបាន បង្កើតទីកន្លែងសម្រាកនៅខាងក្រៅអគារដែលមានម្លប់ជ្រក និងកន្លែងអង្គុយ ដែលដើម្បីជួយ ធានាបាននូវការរក្សាគម្លាតរាងកាយ។
- ❑ ប្រតិបត្តិការត្រូវបានកែប្រែឡើងវិញ នៅពេលដែលអាចធ្វើបាន ដើម្បីសម្រេចបាននូវការរក្សាគម្លាតរាងកាយរាង បុគ្គលិក។
 - ផ្ទះបាយ និងផ្នែកខាងក្រោយផ្សេងទៀតនៃកម្រាលឥដ្ឋនៅក្នុងអគារ ត្រូវបានត្រួតពិនិត្យសម្គាល់ដើម្បីអនុវត្ត សេចក្តីបង្គាប់ឲ្យរក្សាគម្លាតរាងកាយ។
- ❑ ពិធីការនៃការរក្សាគម្លាតរាងកាយត្រូវបានប្រើនៅគ្រប់ទីកន្លែងការិយាល័យ ផ្ទះបាយ កន្លែងចែកម្ហូបអាហារ ម៉ាស៊ីនបង្កកដែលអាចដើរចូល ឬទីកន្លែងបុគ្គលិកដែលមានចរាចរណ៍ខ្ពស់ផ្សេងទៀត។
 - ការប៉ះពាល់បន្តិចបន្តួចត្រូវបានរំពឹង ទោះជាយ៉ាងណាក៏ដោយដើម្បីដាក់កម្រិតឲ្យតិចជាង 15 នាទី យកល្អគឺ 10 នាទី ហើយបុគ្គលិកពាក់របាំងមុខរបស់ខ្លួនជានិច្ច។

C. វិធានការណ៍ដើម្បីគ្រប់គ្រងការឆ្លងជំងឺ

មុនពេលបើកដំណើរការ

- ❑ ប្រព័ន្ធ HVAC គឺស្ថិតក្នុងសភាពដំណើរការធម្មតា ដើម្បីបង្កើនកម្រិតជាអតិបរមា ខ្យល់ចេញចូលត្រូវបានបង្កើន។
 - ពិចារណាដំឡើងម៉ាស៊ីនសម្អាតខ្យល់មានប្រសិទ្ធភាពខ្ពស់ចល័ត បង្កើនតម្រងខ្យល់របស់អគារ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតតាមដែលអាចធ្វើបាន និងធ្វើការកែប្រែផ្សេងទៀតដើម្បីបង្កើនបរិមាណ ខ្យល់ខាងក្រៅ និងខ្យល់ចេញចូលនៅក្នុងទីកន្លែងធ្វើការទាំងអស់។
- ❑ សម្រាប់ទីកន្លែងដែលមិនបានធ្វើប្រតិបត្តិការ ចូរបង្ហូរទឹកក្តៅនិងទឹកត្រជាក់លាយគ្នារយៈពេលប្រាំនាទី មុននឹង បើកឡើងវិញ ដើម្បីប្តូរទឹកនៅក្នុងបំពង់ទឹកជាមួយនឹងការផ្គត់ផ្គង់ទឹកដែលសាប និងមានសុវត្ថិភាព។
- ❑ ទីកន្លែងត្រូវបានសម្អាត និងធ្វើអនាម័យ/សម្លាប់មេរោគយ៉ាងហ្មត់ចត់ (ដោយប្រើផលិតផលដែលបានអនុម័ត ឲ្យប្រើប្រឆាំងនឹងជំងឺ COVID-19) ជាពិសេសបើសិនជាត្រូវបានបិទទ្វារ។
 - ផ្តល់ជម្រើសសម្រាប់ក្រុមហ៊ុនសម្អាតរបស់ភាគីទីបីដើម្បីជួយជាមួយតម្រូវការសម្អាតកើនឡើង តាមការចាំបាច់។
- ❑ ទីផ្តាដូចជាបន្ទប់បរិភោគអាហារ កន្លែងអ្នកទទួលភ្ញៀវឈរ និងផ្ទះបាយត្រូវបានបំពាក់ទៅដោយផលិតផល អនាម័យសមស្រប ដូចជាទឹកអនាម័យលាងដៃ និងក្រដាសជូតអនាម័យសម្រាប់បុគ្គលិកទាំងអស់ដែលកំពុងជួប អតិថិជនដោយផ្ទាល់។
 - សូមប្រាកដថាទីកន្លែងអនាម័យនៅបន្តប្រតិបត្តិការ និងមានស្តុកគ្រប់ពេលវេលានៃ ហើយផ្តល់សាប៊ូ ក្រដាសជូត និងទឹកអនាម័យលាងដៃបន្ថែម នៅពេលចាំបាច់។
 - ណែនាំឲ្យដំឡើងឧបករណ៍បាញ់ដោយមិនបាច់ប៉ះសម្រាប់ទឹកអនាម័យលាងដៃ ឧបករណ៍បញ្ចេញសាប៊ូ ក្រដាសជូត និងផ្ទុះសម្រាម។

- ❑ កន្លែងទម្លាក់ ត្រូវបានកំណត់ដើម្បីទទួលបានការដឹកជញ្ជូនឆ្ងាយ ពីកន្លែងដែលមានចរាចរណ៍ច្រើន។ ការប៉ះពាល់រវាងមនុស្សនិងមនុស្សសម្រាប់ការដឹកជញ្ជូនទំនិញ ត្រូវបានលុបបំបាត់នៅគ្រប់ពេលដែលអាចធ្វើបាន។

ការពិចារណាពីសុវត្ថិភាពម្ហូបអាហារ

- ❑ ការអនុវត្តសុវត្ថិភាពម្ហូបអាហារទាំងអស់ ដែលបានគូសបញ្ជាក់នៅក្នុងច្បាប់ស្តីពីអាហារលក់រាយរបស់រដ្ឋ California (Retail Food Code; CRFC) កំពុងត្រូវបានអនុវត្ត និងរក្សា។
 - រក្សាម្ហូបអាហារក្តៅឱ្យនៅក្តៅ (135 °F ឬខ្ពស់ជាងនេះ) ឬម្ហូបអាហារត្រជាក់ឱ្យនៅត្រជាក់ (41 °F ឬទាបជាងនេះ)
 - ចម្អិនម្ហូបឱ្យឆ្អិនល្អដូចបានបង្ហាញនៅក្នុង CRFC។
 - សម្អាត និងរក្សាប្រដាប់ប្រដាប់បរិកោស និងបរិក្ខារឱ្យមានអនាម័យ ទៅតាមភាពញឹកញាប់ដែលចាំបាច់ ដូចបានគូសបញ្ជាក់នៅក្នុង CRFC។
 - គោរពតាមការអនុវត្តដើម្បីសុខភាព និងអនាម័យរបស់បុគ្គលិក៖ កុំធ្វើការនៅពេលឈឺ លាងដៃឱ្យបានញឹកញាប់ ស្រោមដៃត្រូវបានពាក់តាមការចាំបាច់ដូចនៅក្នុង CRFC។
 - ធានាថាម្ហូបអាហារ និងគ្រឿងផ្សំម្ហូបអាហារទាំងអស់ ទទួលបានមកពីប្រភពម្ហូបអាហារដែលបានអនុម័ត។
 - បុគ្គលិករៀបចំអាហារត្រូវបានរារាំងមិនឱ្យផ្លាស់ប្តូរ ឬចូលក្នុងកន្លែងការងាររបស់អ្នកដទៃ ក្នុងអំឡុងពេលធ្វើការ។
- ❑ ម៉ាស៊ីនបម្រើសេវាកម្មដោយខ្លួនឯង ដូចជាម៉ាស៊ីនទឹកស្អាត និងទឹកដោះគោជូរកក ត្រូវបានបញ្ចេញដោយបុគ្គលិកម្ហូបអាហារម្នាក់ ហើយផ្ទៃប៉ះពាល់ត្រូវបានសម្អាត និងធ្វើអនាម័យជាដាច់ខាត។
- ❑ ទីកន្លែងដែលអតិថិជនអាចប្រមូលផ្តុំ ឬប៉ះពាល់ម្ហូបអាហារ ឬទំនិញម្ហូបអាហារ ដែលអតិថិជនផ្សេងទៀតអាចនឹងប្រើប្រាស់ ត្រូវបានបិទ។ រត្តទាំងនេះត្រូវបានផ្តល់ឱ្យអតិថិជនម្នាក់ៗ និងត្រូវបានបោះចោល ឬសម្អាត និងសម្លាប់មេរោគ បន្ទាប់ពីប្រើប្រាស់ម្តងៗ តាមការគួរ។ នេះរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ទេ៖
 - ទីកន្លែងបម្រើសេវាកម្មដោយខ្លួនឯង ដូចជាប្រអប់គ្រឿងផ្សំ ប្រអប់គ្រឿងបរិក្ខារ កន្សែង គម្រប ទុយោ ឧបករណ៍ផ្ទុកដែលត្រូវប្រើជាដើម ។ល។
 - ទីកន្លែងបម្រើសេវាកម្មដោយខ្លួនឯង ដូចជាបារសាល់សា បារសាឡាក់ ឬរបៀបប៊ូហ្វេ ដែលរាប់បញ្ចូលទាំងការក្រឡាម្ហូបអាហារ។
 - ស្តុកគ្រាប់ដីអង្កាម អាហារសម្រន់ និងឈើចាក់ធ្មេញសម្រាប់អតិថិជនក្រោយបរិកោសអាហារ។ ទាំងនេះត្រូវបានផ្តល់ជូនដោយមានការពិនិត្យ ឬផ្តល់ឱ្យតាមសំណើប៉ុណ្ណោះ។

ការពិចារណាលើទីកន្លែង

- ❑ បន្ទប់ទឹកដែលពីមុនធ្លាប់បើកទ្វារដល់សាធារណៈជន អាចបន្តបើកទ្វារដល់សាធារណៈជនដដែល។
- ❑ បុគ្គលិកម្ហូបអាហារម្នាក់ក្នុងមួយវេនត្រូវបានចាត់តាំងឱ្យត្រួតពិនិត្យ និងអនុវត្តដំណើរការធ្វើអនាម័យ និងសម្លាប់មេរោគបន្ថែម តាមការចាំបាច់។
- ❑ គម្រោងសម្អាត និងការសម្លាប់មេរោគសម្រាប់ផ្ទៃដែលមានការប៉ះពាល់ច្រើន និងតំបន់ចូលប្រើត្រូវបានអភិវឌ្ឍន៍ និងអនុវត្ត។
 - ទីកន្លែងទូទៅ និងរត្តដែលបានប៉ះពាល់ញឹកញាប់ហើយទាក់ទងនឹងការទៅយកទំនិញរបស់អតិថិជន និងកន្លែងបង់ប្រាក់ (ឧ. តុ ដៃទ្វារ ម៉ាស៊ីនអានកាតឥណទាន) ត្រូវបានសម្លាប់មេរោគរៀងរាល់ម៉ោង ក្នុងអំឡុងម៉ោងធ្វើការ ដោយប្រើសារធាតុសម្លាប់មេរោគ ដែលបានអនុញ្ញាតដោយ EPA។
 - ឧបករណ៍សម្រាប់បង់ប្រាក់ បិទ បិទសម្រាប់ប្រើលើអេក្រង់ ត្រូវបានសម្លាប់មេរោគជាដាច់ខាត។
- ❑ ទីកន្លែងត្រូវបានសម្អាត និងធ្វើអនាម័យ/សម្លាប់មេរោគយ៉ាងហ្មត់ចត់ (ដោយប្រើផលិតផលដែលបានអនុម័ត

ឲ្យប្រើប្រាស់នឹងជំងឺ COVID-19) នៅពេលយប់ៗ កំណត់ត្រាមួយត្រូវបានរក្សាទុក ដើម្បីត្រួតពិនិត្យការបំពេញនៅគ្រប់ពេលដែលអាចធ្វើបាន។

- ❑ កាសស្តាប់សំឡេង និងឧបករណ៍ផ្សេងទៀត មិនត្រូវបានចែករំលែកជាមួយបុគ្គលិកឡើយ លុះត្រាឧបករណ៍នោះត្រូវបានសម្អាតមេរោគបានសមស្រប បន្ទាប់ពីប្រើប្រាស់ម្តងៗ។ ប្រឹក្សាជាមួយក្រុមហ៊ុនផលិតឧបករណ៍ដើម្បីសម្រេចពីជំហានសម្អាតមេរោគដែលសមស្រប។
- ❑ អ្នកលាងបាន ដែលលាងសម្អាតប្រើប្រាស់ច្រើនដងដោយអតិថិជន បានទទួលឧបករណ៍ដើម្បីការពារភ្នែក ច្រមុះ និងមាត់ពីការកខ្វក់ដោយសារការខ្ចាត់ ដោយប្រើប្រាស់របាំងមុខ វ៉ែនតាការពារ និង/ឬសន្ទះបាំងមុខ។ អ្នកលាងបានបានទទួលអារក្សការពារក្រៅ និងចាំបាច់ត្រូវផ្លាស់ប្តូរឲ្យបានញឹកញាប់។ ឧបករណ៍ការពារដែលអាចប្រើប្រាស់ឡើងវិញ ដូចជាសន្ទះបាំងមុខ និងវ៉ែនតាត្រូវសម្អាតមេរោគឲ្យបានល្អបន្ទាប់ពីប្រើប្រាស់ម្តងៗ។
- ❑ បន្ទប់ទឹកត្រូវបានពិនិត្យជាប្រចាំ ក៏ដូចជាសម្អាត និងសម្អាតមេរោគជារៀងរាល់ម៉ោង ដោយប្រើសារធាតុសម្អាតមេរោគដែលអនុម័តដោយ EPA។
- ❑ ទឹកអនាម័យលាងដៃ និងចុងសម្រាមគឺមានសម្រាប់សាធារណៈជននៅ ឬជិតច្រកចូលទឹកនៃផ្ទះ។

ទឹកនៃសេវាកម្មអតិថិជន

- ❑ អតិថិជនត្រូវចូលតាមទ្វារ ដែលត្រូវបានបើកចំហ (នេះនឹងត្រូវបានវាយតម្លៃ សម្រាប់ការអនុម័តដោយផ្នែកលើការប៉ះពាល់សត្វល្អិត) ឬដោយស្វ័យប្រវត្តិបើសិនជាអាចធ្វើបាន។ គួរមានទឹកអនាម័យលាងដៃ សម្រាប់ភ្ញៀវដែលត្រូវតែប៉ះដៃទ្វារ។
- ❑ អតិថិជនត្រូវបានណែនាំថា ពួកគេត្រូវតែពាក់ក្រណាត់បាំងមុខនៅពេលចូលមកកាន់ទឹកនៃផ្ទះ ពេលដើរនៅកន្លែងណាមួយក្នុងទឹកនៃផ្ទះ និងនៅពេលប្រើប្រាស់បន្ទប់ទឹក។ នេះអនុវត្តទៅលើមនុស្សជំទង់អស់ និងកុមារដែលមានអាយុលើស 2 ឆ្នាំ។ មានតែបុគ្គលដែលមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ឬបញ្ហាសុខភាពផ្សេងទៀត ដែលធ្វើឲ្យការពាក់បាំងមុខមានគ្រោះថ្នាក់ប៉ុណ្ណោះ ទើបត្រូវបានលើកលែងពីសេចក្តីបង្គាប់នេះ។ ដើម្បីកាត់ទ្រសុវត្ថិភាពរបស់បុគ្គលិកអ្នក និងភ្ញៀវផ្សេងទៀត គេត្រូវផ្តល់របាំងមុខដល់ភ្ញៀវដែលមកដល់ដោយមិនមានវា។
 - អតិថិជនដែលបដិសេធមិនពាក់ក្រណាត់បាំងមុខ អាចត្រូវបានបដិសេធមិនផ្តល់សេវាកម្ម និងស្នើសុំឲ្យចាកចេញ។
- ❑ អតិថិជនដែលមកដល់ទឹកនៃផ្ទះជាមួយក្មេងៗ ត្រូវតែប្រាកដថាកូនរបស់ពួកគេស្ថិតនៅជិតឪពុកម្តាយ ចៀសវាងការប៉ះអ្នកដទៃ ឬវត្ថុណាមួយដែលមិនមែនជារបស់ពួកគេ និងកំពុងពាក់របាំងមុខបើសិនជាដល់អាយុ។
- ❑ ការពិនិត្យរោគសញ្ញា ត្រូវបានធ្វើឡើងមុនពេលភ្ញៀវអាចចូលក្នុងទឹកនៃផ្ទះ។ ការពិនិត្យត្រូវតែរាប់បញ្ចូលការពិនិត្យពាក់ព័ន្ធនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម និងក្រុនក្តៅឬក្រុនរងា និងថា តើបុគ្គលនោះកំពុងស្ថិតក្រោមសេចក្តីបង្គាប់ឲ្យនៅដាច់ដោយឡែក ឬឲ្យនៅដាច់ពីគេនៅពេលបច្ចុប្បន្នឬទេ។ ការត្រួតពិនិត្យទាំងនេះអាចធ្វើបានដោយផ្ទាល់ ឬតាមរយៈវិធីផ្សេងដូចជាប្រព័ន្ធចុះឈ្មោះតាមអនឡាញ ឬតាមរយៈស្លាកសញ្ញាដែលបានបិទនៅច្រកចូលទឹកនៃផ្ទះ ដោយថ្លែងថាភ្ញៀវដែលមានរោគសញ្ញាទាំងនេះ មិនត្រូវចូលក្នុងទឹកនៃផ្ទះឡើយ។
- ❑ បុគ្គលិកដែលកំពុងផ្លាស់ទីវត្តដែលបានប្រើដោយអតិថិជន ឬចាក់ចែងថង់សម្រាមប្រើប្រាស់ស្រោមដៃដែលប្រើហើយ អាចបោះចោលបាន (លាងដៃមុននឹងពាក់ស្រោមដៃ និងក្រោយពីដោះស្រោមដៃ) និងទទួលបានអរៀមការពារក្រៅដែលពួកគេត្រូវតែផ្លាស់ប្តូរជាញឹកញាប់។
- ❑ ម៉ឺនុយដែលអាចប្រើប្រាស់ឡើងវិញ ត្រូវបានសម្អាត និងសម្អាតមេរោគបន្ទាប់ពីអតិថិជនប្រើប្រាស់ម្តងៗ។ បើសិនជាប្រើម៉ឺនុយក្រដាស ចូរចោះវាចោលបន្ទាប់ពីអតិថិជនប្រើប្រាស់ម្តងៗ។ ជម្រើសផ្សេងដូចជាការផ្ទៃម៉ឺនុយនិងផ្តល់ម៉ឺនុយអេឡិចត្រូនិក ឬម៉ឺនុយដែលអាចទាញយកតាមរយៈឧបករណ៍ចល័តត្រូវបានពិចារណា។
- ❑ ការធ្វើប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់ ត្រូវបានលើកទឹកចិត្ត។ បើសិនជាសមស្របសម្រាប់ទឹកនៃផ្ទះម្ហូបអាហារ អតិថិជនត្រូវបានអនុញ្ញាតឲ្យឆ្លុះកាតឥណទាន/ឥណពន្ធរបស់ខ្លួន ហើយឧបករណ៍អានកាតត្រូវបានធ្វើអនាម័យយ៉ាងពេញលេញជារៀងរាល់ម៉ោង។
- ❑ ស្រេចចិត្ត - ពណ៌នាពីវិធានការផ្សេងទៀត (ឧ. ការផ្តល់ម៉ោង សម្រាប់តែជនចាស់ជរា និង

ផ្តល់ការលើកទឹកចិត្តសម្រាប់ការលក់នៅក្រៅម៉ោងរវល់ខ្លាំង៖

D. វិធានការណ៍ដែលទំនាក់ទំនងជាមួយសាធារណៈជន

- ច្បាប់ចម្លងនៃពិធីការនេះ ឬវិញ្ញាបនបត្រអនុលោមភាព COVID ត្រូវបានបិទផ្សាយនៅគ្រប់ច្រកចូលសាធារណៈទាំងអស់មកក្នុងអគារ។
- ស្លាកសញ្ញាដែលជូនដំណឹងដល់អតិថិជន ឲ្យប្រើទឹកអនាម័យលាងដៃ និងត្រូវពាក់ក្រណាត់បាំងមុខនៅពេលមិនបរិភោគ ឬមិនផឹក ក៏ត្រូវបានបិទផ្សាយនៅគ្រប់ច្រកចូលទាំងអស់ផងដែរ។
- សម្រាប់ភោជនីយដ្ឋានដែលស្ថិតនៅក្នុងអាជីវកម្មមួយទៀត ឬមជ្ឈមណ្ឌលទិញទំនិញ ឬផ្សារខាងក្នុងអគារ ឬខាងក្រៅអគារ ស្លាកសញ្ញាត្រូវបានបិទផ្សាយដែលចង្អុលបង្ហាញថាអតិថិជនមិនអាចបរិភោគ ឬផឹកនៅកន្លែងណាមួយ លើបរិវេណរបស់អាជីវកម្ម ឬផ្សារបានទេ។
- ស្លាកសញ្ញាត្រូវបានបិទផ្សាយដើម្បីរំលឹកដល់សាធារណៈជនដែលចូលមកបរិភោគឲ្យរក្សាកំលាតរាងកាយប្រាំមួយហ្វីតលាងដៃ ឬប្រើទឹកអនាម័យលាងដៃ នៅពេលចូលក្នុងភោជនីយដ្ឋាន និងនៅផ្ទះបើសិនជាពួកគេឈឺ ឬមានរោគសញ្ញាដូចគ្នានឹងជំងឺ COVID-19។
- ច្រកអនុញ្ញាតរបស់អាជីវកម្ម (គេហទំព័រ បណ្តាញសង្គម ។ល។) ផ្តល់ព័ត៌មានច្បាស់លាស់ ពីម៉ោងបើកទឹកកន្លែងការតម្រូវឲ្យប្រើបាំងមុខ គោលការណ៍ទាក់ទងនឹងការបញ្ជាទិញជាមុន ការកក់ទុក ការបង់ប្រាក់ជាមុន ការមកយកទំនិញនិង/ឬការដឹកជញ្ជូន និងបញ្ហាដែលពាក់ព័ន្ធផ្សេងៗទៀត។

E. វិធានការណ៍ដែលធានាបាននូវការប្រើប្រាស់សេវាកម្មសំខាន់ៗដោយស្មើភាព

- សេវាកម្មដែលចាំបាច់ខ្លាំងសម្រាប់អតិថិជន ត្រូវបានផ្តល់អាទិភាព។
- ប្រតិបត្តិការ ឬសេវាកម្មដែលអាចត្រូវបានផ្តល់ពីចម្ងាយ ត្រូវបានប្តូរទៅជាអនុញ្ញាត។
- វិធានការណ៍ត្រូវបានអនុវត្តដើម្បីធានាបាននូវការទទួលបានទំនិញ និងសេវាកម្មសម្រាប់អតិថិជនដែលមានការលំបាកក្នុងការផ្លាស់ទី និង/ឬដែលមានហានិភ័យខ្ពស់នៅទីសាធារណៈ។

វិធានការណ៍បន្ថែមទាំងឡាយដែលខុសពីខាងលើ ត្រូវត្រូវបានរាយនៅលើទំព័រដាច់ដោយឡែក ដែលអាជីវកម្មត្រូវភ្ជាប់ជាមួយឯកសារនេះ។

អ្នកអាចទាក់ទងបុគ្គលខាងក្រោមជាមួយសំណួរ ឬមតិអំពីពិធីការនេះ៖

ឈ្មោះទំនាក់ទំនងអាជីវកម្ម៖

លេខទូរស័ព្ទ៖

កាលបរិច្ឆេទកែសម្រួលចុងក្រោយ៖
